



បណ្ណសន្យារ៉ាប់រង

ផលិតផលធានារ៉ាប់រងបន្ថែមសម្រាប់ចំណាយលើការសម្រាក ក្នុងមន្ទីរពេទ្យដោយគ្រោះថ្នាក់ចៃដន្យ

ទម្រង់លេខ [XXXX]

I. និយមន័យ

1. ទឹកប្រាក់ធានារ៉ាប់រង សំដៅដល់ចំនួនទឹកប្រាក់នៃការធានារ៉ាប់រងដែលបានទិញ ដូចដែលបានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង ឬដូចដែលបានកែសម្រួលនៅលើបង្គិលខណ្ឌមួយ។
2. គ្រោះថ្នាក់ មានន័យថាហេតុការណ៍ដែលកើតឡើងភ្លាមៗ ដោយអចេតនា ដោយចៃដន្យ ខុសធម្មតា និងជាព្រឹត្តិការណ៍ជាក់លាក់មួយដែលបានកើតឡើងនៅពេលវេលា និងទីកន្លែងមួយដែលអាចកំណត់បាន និងមិនពាក់ព័ន្ធនឹងមូលហេតុដទៃផ្សេងទៀត ហើយជាមូលហេតុតែមួយគត់ដែលបង្កឲ្យមានរបួសរាងកាយនេះ។
3. របួសបង្កដោយគ្រោះថ្នាក់ចៃដន្យ សំដៅដល់មរណភាព ឬរបួសដែលបណ្តាលដោយផ្ទាល់មកពីរបួសរាងកាយ និងដែលកើតឡើងក្នុងកំឡុងពេល 90 (កៅសិប) ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទនៃគ្រោះថ្នាក់។
4. របួសរាងកាយ មានន័យថាលក្ខណៈមិនប្រក្រតីនៃរាងកាយដែលកើតមានឡើងក្នុងកំឡុងពេលដែលបណ្ណសន្យារ៉ាប់រងនេះមានសុពលភាព និងបានកើតឡើងដោយផ្ទាល់ និងឯករាជ្យពីមូលហេតុទាំងឡាយដូចជាដោយអំពើហិង្សា ពីខាងក្រៅ អាចមើលឃើញ និងដោយចៃដន្យតែប៉ុណ្ណោះ ហើយមិនមែនបណ្តាលមកពីជំងឺ ឬមេរោគណាមួយឡើយ។
5. ការសម្រាកក្នុងមន្ទីរពេទ្យ សំដៅទៅការសម្រាកក្នុងមន្ទីរពេទ្យដែលមានចុះបញ្ជីត្រឹមត្រូវ ដែលមានរយៈពេលចាប់ពី 1 (មួយ) យប់ឡើងទៅ ដោយភ្ជាប់មកជាមួយនឹងភស្តុតាងបញ្ជាក់ពីតម្លៃបន្ទប់ដែលត្រូវបានគិតថ្លៃដោយមន្ទីរពេទ្យ ហើយការសម្រាកក្នុងមន្ទីរពេទ្យនេះត្រូវសមហេតុផល។
6. សមហេតុផល នឹងមិនមានការផ្តល់ជូនសម្រាប់ការចំណាយលើការស្នាក់នៅដែលលើសពីកម្រិតទូទៅបើធៀបទៅនឹងអ្នកផ្តល់សេវាដទៃទៀតក្នុងតំបន់ដែលផ្តល់ការព្យាបាល សេវាកម្ម ឬការផ្គត់ផ្គង់ដូចគ្នា ឬប្រហែលគ្នាសម្រាប់របួសដូចគ្នា។ ក្រុមហ៊ុននឹងកំណត់កម្រិតនោះដោយផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួនសម្រាប់ករណី ស្រដៀងគ្នា និងសម្រង់តម្លៃដែលក្រុមហ៊ុនទទួលបានពីមន្ទីរពេទ្យដែលមានស្តង់ដារស្រដៀងគ្នាក្នុងតំបន់។
7. ការអនុញ្ញាតចេញពីមន្ទីរពេទ្យ មានន័យថាការចាកចេញពីមន្ទីរពេទ្យរបស់អ្នកត្រូវបានធានារ៉ាប់រង បន្ទាប់ពីការបំពេញគ្រប់លក្ខខណ្ឌព្យាបាលក្នុងមន្ទីរពេទ្យដើម្បីបញ្ចប់ការសម្រាកក្នុងមន្ទីរពេទ្យ និងការទូទាត់ថ្លៃចំណាយដែលនៅសល់ ដោយមិនតម្រូវឲ្យអ្នកត្រូវបានធានារ៉ាប់រងត្រូវសម្រាកក្នុងមន្ទីរពេទ្យទៀតនោះទេ។
8. មន្ទីរពេទ្យសំដៅទៅស្ថាប័នវេជ្ជសាស្ត្រដែលមាននៅក្នុងបញ្ជីដែលក្រុមហ៊ុនបានផ្តល់ជូន ដែលក្រុមហ៊ុនអាចនឹងធ្វើបច្ចុប្បន្នភាពនៅថ្ងៃអនាគត ឬជាស្ថាប័នវេជ្ជសាស្ត្រដែលបានបង្កើត និងចុះបញ្ជីសម្រាប់ការថែរក្សា និងព្យាបាលអ្នកជំងឺ និងរងរបួសដែលត្រូវបង់ថ្លៃសម្រាប់ព្យាបាលដែល៖

- (i) មានគ្រឿងបរិក្ខារសម្រាប់ការធ្វើរោគវិនិច្ឆ័យ និងការវះកាត់ធំៗ
 - (ii) ផ្តល់សេវាថែទាំ 24 ម៉ោងក្នុងមួយថ្ងៃដោយគិតលានុបដ្ឋាយិកាដែលចុះបញ្ជីត្រឹមត្រូវ និងបានបញ្ចប់ការសិក្សា
 - (iii) ក្រោមការគ្រប់គ្រងរបស់វេជ្ជបណ្ឌិតជំនាញឯកទេស និង
 - (iv) ហើយមិនមែនគ្រាន់តែជាគ្លីនិកឯកទេសដូចជា កន្លែងសម្រាប់អ្នកញៀនថ្នាំ និងស្រា កន្លែងមើលថែទាំ កន្លែងសម្រាក កន្លែងថែទាំអ្នកជំងឺ កន្លែងថែទាំចាស់ជរា ឬប្រភេទកន្លែងស្រដៀងគ្នា។
9. ចំនួនយប់ ត្រូវបានរាប់ដោយរយៈពេលខុសគ្នានៃកាលបរិច្ឆេទចូលសម្រាកក្នុងមន្ទីរពេទ្យ និងកាលបរិច្ឆេទចាកចេញពីមន្ទីរពេទ្យ។
10. ក្រៅប្រទេស សំដៅទៅតំបន់ដែលនៅក្រៅព្រះរាជាណាចក្រកម្ពុជា។
11. ស្ថានភាពមុនពេលធានារ៉ាប់រង មានន័យថាជំងឺដែលអ្នក ឬអ្នកត្រូវបានធានារ៉ាប់រងបានដឹងអំពីវា។ អ្នកត្រូវបានធានារ៉ាប់រងម្នាក់/អ្នក អាចត្រូវបានចាត់ទុកថាបានដឹងអំពីស្ថានភាពមុនពេលធានារ៉ាប់រង ដែលស្ថានភាពនេះជាស្ថានភាពមួយដែល៖
- (i) អ្នកត្រូវបានធានារ៉ាប់រងបានទទួល ឬកំពុងទទួលបានការព្យាបាល
 - (ii) យោបល់វេជ្ជសាស្ត្រ ការធ្វើរោគវិនិច្ឆ័យ ការថែទាំ ឬការព្យាបាលផ្នែកវេជ្ជសាស្ត្រត្រូវបានណែនាំជូនអ្នក
 - (iii) មានរោគសញ្ញាច្បាស់លាស់ និងជាក់លាក់ត្រូវបានបង្ហាញ ឬ
 - (iv) វត្តមាននៃស្ថានភាពនោះអាចមើលឃើញដោយបុគ្គលធម្មតាក្នុងកាលៈទេសៈមួយ។
12. ភាពចាំបាច់ត្រូវការព្យាបាល មានន័យថាការព្យាបាល សេវាកម្ម ឬដំណើរការដែលវេជ្ជបណ្ឌិតជំនាញឯកទេស និងស្ថាប័នផ្នែកវេជ្ជសាស្ត្រដែលវេជ្ជបណ្ឌិតជំនាញឯកទេសនេះកំពុងធ្វើការ ចាត់ទុកថាសក្តិសម និងស្របទៅនឹងរោគវិនិច្ឆ័យ និងស្តង់ដារទូទៅផ្នែកវេជ្ជសាស្ត្រ។
13. វេជ្ជបណ្ឌិតជំនាញឯកទេស សំដៅអ្នកដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការព្យាបាលតាមវេជ្ជសាស្ត្រលោកខាងលិច ដែលត្រូវបានចុះបញ្ជីត្រឹមត្រូវជាមួយគណៈគ្រូពេទ្យ ក្នុងប្រទេសដែលគាត់ផ្តល់សេវាវេជ្ជសាស្ត្រ ឬវះកាត់នោះ ដើម្បីផ្តល់ការព្យាបាលដែលបិតក្នុងដែនបណ្តុះបណ្តាល និងអាជ្ញាបណ្ណ ដែលមិនរាប់បញ្ចូលខ្លួនអ្នក អ្នកត្រូវបានធានារ៉ាប់រង ប្តី ឬប្រពន្ធ ឬក្រុមគ្រួសាររបស់អ្នក ឬអ្នកត្រូវបានធានារ៉ាប់រង។

II. អត្ថប្រយោជន៍

ក្នុងកំឡុងពេលដែលផលិតផលធានារ៉ាប់រងបន្ថែមនេះកំពុងមានសុពលភាព ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងត្រូវតម្រូវឲ្យសម្រាកក្នុងមន្ទីរពេទ្យដែលបណ្តាលមកពីរបួសបង្កដោយគ្រោះថ្នាក់ចៃដន្យ ហើយការសម្រាកក្នុងមន្ទីរពេទ្យនេះសមហេតុផល ក្រុមហ៊ុននឹងផ្តល់ជូនអ្នកនូវផលិតផលធានារ៉ាប់រងបន្ថែមសម្រាប់ចំណាយសម្រាកក្នុងមន្ទីរពេទ្យដោយគ្រោះថ្នាក់ចៃដន្យ តាមចំនួនដែលបានចែងលើវិញ្ញាបនបត្រធានារ៉ាប់រង (ឬបង្គិលខដែលពាក់ព័ន្ធ ប្រសិនបើមានការកែសម្រួលនៅពេលក្រោយ) គុណនឹងចំនួនយប់នៃការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យរបស់អ្នកត្រូវបានធានារ៉ាប់រង រហូតដល់ចំនួនយប់ដែលបានកំណត់លើវិញ្ញាបនបត្រធានារ៉ាប់រង។

ប្រសិនបើ ផលិតផលធានារ៉ាប់រងបន្ថែមសម្រាប់ចំណាយសម្រាកក្នុងមន្ទីរពេទ្យដោយគ្រោះថ្នាក់ចៃដន្យ ត្រូវបានបង់សម្រាប់ការសម្រាកក្នុងមន្ទីរពេទ្យផ្នែកសង្គ្រោះបន្ទាន់មួយយប់ហើយនោះ អ្នកនឹងមិនទទួលបានទឹកប្រាក់បន្ថែមសម្រាប់ការសម្រាកក្នុងមន្ទីរពេទ្យក្នុង ឬក្រៅប្រទេសទៀតទេសម្រាប់យប់ដែលនោះ។

III. ភស្តុតាងបញ្ជាក់អំពីការសម្រាកក្នុងមន្ទីរពេទ្យ

នៅពេលបានទទួលសេចក្តីជូនដំណឹងនេះ ក្រុមហ៊ុននឹងប្រគល់ជូនអ្នកទាមទារសំណងនូវទម្រង់ពាក្យស្នើសុំសម្រាប់បំពេញសម្រាប់ជាភស្តុតាងបញ្ជាក់អំពីការសម្រាកក្នុងមន្ទីរពេទ្យ។ ប្រសិនបើ ទម្រង់ពាក្យស្នើសុំមិនត្រូវបានប្រគល់ឲ្យក្នុងរយៈពេល 15 (ដប់ប្រាំ) ថ្ងៃទេ អ្នកទាមទារសំណងត្រូវបានចាត់ទុកថាបានអនុវត្តតាមការតម្រូវនៃ ខ និងលក្ខខណ្ឌនេះ ប្រសិនបើ គាត់បានផ្តល់នូវភស្តុតាងជាលាយលក្ខណ៍អក្សររៀបរាប់ពីព្រឹត្តិការណ៍និងកាលៈទេសៈនៃការសម្រាកក្នុងមន្ទីរពេទ្យ។

ក្រុមហ៊ុន នឹងកំណត់ថាភស្តុតាងបញ្ជាក់អំពីការសម្រាកក្នុងមន្ទីរពេទ្យ ដែលបានដាក់ជូនក្រុមហ៊ុនគ្រប់លក្ខខណ្ឌដូចបានកំណត់នៅក្នុងបណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុនមានសិទ្ធិស្នើសុំឲ្យមានការពិនិត្យសមាជិកអ្នកត្រូវបានធានារ៉ាប់រង និង/ឬពិនិត្យលើភស្តុតាងបង្ហាញពីមូលហេតុដែលនាំអោយឈានដល់ការសម្រាកក្នុងមន្ទីរពេទ្យនោះដោយបុគ្គលដែលជ្រើសរើសដោយក្រុមហ៊ុន។

IV. ការបង់បុព្វលាភធានារ៉ាប់រង

បុព្វលាភធានារ៉ាប់រងនៃផលិតផលធានារ៉ាប់រងបន្ថែមអាចនឹងត្រូវធ្វើការផ្លាស់ប្តូរដោយក្រុមហ៊ុន អាស្រ័យនឹងកត្តាមួយចំនួនដូចជា លើអាយុ និងមុខរបរបច្ចុប្បន្នរបស់អ្នកត្រូវបានធានារ៉ាប់រង ដែលត្រូវបានធានាក្រោមផលិតផលធានារ៉ាប់រងបន្ថែមនេះ។

រយៈពេលនៃការបង់បុព្វលាភធានារ៉ាប់រង នឹងត្រូវអនុវត្តតាមរយៈពេលនៃការធានារ៉ាប់រងរបស់ផលិតផលធានារ៉ាប់រងបន្ថែមនេះ។

V. ការបន្តសុពលភាព

អ្នកអាចបន្តសុពលភាពផលិតផលធានារ៉ាប់រងបន្ថែមនេះជាថ្មី ដោយធ្វើការបង់បុព្វលាភធានារ៉ាប់រងដែលកំណត់ដោយក្រុមហ៊ុននៅពេលបន្តសុពលភាពនេះ។ បុព្វលាភធានារ៉ាប់រងនៃផលិតផលធានារ៉ាប់រងបន្ថែមនេះមិនបិតថេរនោះទេ ហើយក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការកែប្រែ ឬកែសម្រួលបុព្វលាភធានារ៉ាប់រងនេះ នៅខណៈពេលបន្តសុពលភាពនេះ ដោយធ្វើការជូនដំណឹងជាលាយលក្ខណ៍អក្សរ ក្នុងរយៈពេល 1 (មួយ) ខែមុន តាមរយៈអ៊ីមែល ឬសារជាអក្សរ ឬមធ្យោបាយផ្សេងៗទៀត។ ការកែប្រែ ឬកែតម្រូវបុព្វលាភធានារ៉ាប់រងនេះ នឹងចាប់ផ្តើមអនុវត្តនៅកាលបរិច្ឆេទការបន្ត សុពលភាពនាពេលខាងមុខនៃផលិតផលធានារ៉ាប់រងបន្ថែមនេះ។

VI. ករណីមិនធានា

អត្ថប្រយោជន៍នេះ មិនធានាលើការសម្រាកក្នុងមន្ទីរពេទ្យណាមួយដែលបង្កឡើងដោយផ្ទាល់ ឬដោយប្រយោលទាំងស្រុង ឬដោយផ្នែក ដោយហេតុការណ៍ណាមួយខាងក្រោមឡើយ៖

1. អំពើហិង្សាលើរាងកាយ ឬឃាតកម្ម ឬ
2. កុបកម្ម និងចលាចល សកម្មភាពឧស្សាហកម្ម ឬភេរវកម្ម ឬ
3. សង្គ្រាមដែលបានប្រកាស ឬមិនបានប្រកាស ឬបដិវត្តន៍ ឬ

4. ការចូលបម្រើក្នុងជួរកងទ័ពក្នុងកំឡុងពេលមានប្រកាស ឬគ្មានប្រកាសសង្គ្រាមក្តី ឬក្រោមបញ្ជាប្រតិបត្តិការសង្គ្រាម ឬការស្តារសណ្តាប់ធ្នាប់សាធារណៈ ឬ
5. ការប្រឈមនឹងគ្រោះថ្នាក់ដោយចេតនា ឬប៉ុនប៉ងធ្វើបាបខ្លួនឯងដោយចេតនា ឬធ្វើឲ្យរបួសខ្លួនឯងទោះស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
6. ការធ្វើដំណើរចូល ការចាកចេញ ការប្រតិបត្តិការ ការផ្តល់សេវា ឬត្រូវបានបញ្ជូនដោយយាន ឬមធ្យោបាយធ្វើដំណើរតាមផ្លូវអាកាស លើកលែងតែក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងគឺជាអ្នកដំណើរធម្មតា ឬសមាជិកអ្នកបម្រើលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ណាមួយ ដែលធ្វើការជាប្រចាំតាមកាលវិភាគនៃអ្នកធ្វើដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ និងតាមគន្លងផ្លូវអាកាសសម្រាប់អ្នកធ្វើដំណើរតាមផ្លូវអាកាស ឬ
7. ចូលរួមប្រតិបត្តិចុះចាប់ខ្លួនក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ឬ
8. ការរំលោភបំពាន ឬប៉ុនប៉ងរំលោភបំពានច្បាប់ ឬបដិសេធនឹងការចាប់ខ្លួន ឬ
9. ការចូលរួមក្នុងអំពើហិង្សា ឬការវាយតប់គ្នានៅក្នុងកន្លែងសាធារណៈ ឬ
10. ការប្រឈមនឹងសេចក្តីយឺតយ៉ាវ ឬ
11. ឧបទ្វីហេតុដែលកើតឡើងខណៈពេលដែល ឬដោយសារអ្នកត្រូវបានធានាស្ថិតក្រោមឥទ្ធិពលជាតិស្រវឹង ឱសថដែលមិនបានចេញដោយវេជ្ជបញ្ជា ឬគ្រឿងញៀនខុសច្បាប់ផ្សេងៗ ឬ
12. រោគក្លិន ការបង្ករោគដោយផ្សិត ឬបាក់តេរី (លើកលែងតែការកើតឡើងដែលកើតចេញពីមុខរបួស ឬដំបៅដែលបង្កដោយគ្រោះថ្នាក់) ឬ
13. ការស្រូប ឬការប្រើប្រាស់ថ្នាំពុល ផ្សែងពុល ឬឧស្ម័នមានជាតិពុល ដោយចេតនា ឬដោយឆ្លើសប្រហែស ឬ
14. ការសម្រាកក្នុងមន្ទីរពេទ្យដែលបណ្តាលមកពីស្ថានភាពមុនពេលធានារ៉ាប់រង ឬ
15. ការសម្រាកក្នុងមន្ទីរពេទ្យ ដែលបង្កឡើងពីមូលហេតុផ្សេងៗ ក្រៅពីការរងរបួសដោយចៃដន្យ។